# របៀបពិនិត្យមើល ពីប្រវត្តិប្រតិបត្តិការ និងប័ណ្ណផ្ទេរប្រាក់

HOW TO VIEW AN ACCOUNT TRANSFER HISTORY AND TRANSFER SLIP

Smart Wi-Fi	∎≋∢●	
		EN ~
	BRE	D
	BAN	IK
	САМВО	DIA
LOGIN		
PASSWORD		
<u>No login yet?</u>		Forgot password?
	CONNE	ст
	0	<b>L</b>
	11 4 62 2	
	u 4.02.2	

#### ដើម្បីពិនិត្យមើលពីប្រវត្តិប្រតិបត្តិការ និងប័ណ្ណផ្ទេរប្រាក់ អ្នកនឹង ត្រូវការព័ត៌មានដូចខាងក្រោម៖

In order to view an account transfer history and transfer slip you will need:

#### លេខកូដសម្ងាត់របស់អ្នក

Your password





# 

- ចូលកម្មវិធី BRED Bank Cambodia Connect ដោយបញ្ចូលនូវ៖ Log in to the BRED Bank Cambodia Connect app:
- បញ្ចូលលេខកូដសម្ងាត់ ដែលអ្នកបានបង្កើត Enter your password
- 2 បន្ទាប់មកចុចលើ "Connect"

Then click "Connect"





## <mark>ដំហានទី២</mark> Step 2

#### នៅលើទំព័រដើម ចុចលើ "Transfers"

On the home screen, click **"Transfers"** 





## <mark>ដំហានទី៣</mark> <sub>Step 3</sub>

**ា** ប៊ុចលើ "Transfer Details"

Click "Transfer Details"



🕓 សូមទូរស័ព្ទទៅកាន់លេខ 1800 20 1234 ឥតគិតថ្លៃ Call free on 1800 20 1234



### 

#### ចុចលើការផ្ទេរប្រាក់ណាមួយ ដើម្បីមើលព័ត៌មានលម្អិត

Click any transfer to view the details

One Time Transfer: ផ្ទេរប្រាក់តែមួយដង
One Time Transfer: transfer only one time
Recurring Transfer: ផ្ទេរប្រាក់ជាប្រចាំ ដែលត្រូវបានកំណត់ដោយអតិថិជន
Recurring Transfer: transfer on a regular basis defined by the customer
Execution Date: កំណត់ពេលនៃការផ្ទេរឥឡូវនេះ ឬនៅពេលក្រោយ
Execution Date: scheduled transfer now or at a later date

្ម្រី សូមទូរស័ព្ទទៅកាន់លេខ 1800 20 1234 ឥតគិតថ្លៃ Call free on 1800 20 1234



#### សេវាធនាគារតាមទូរស័ព្ទ MOBILE BANKING

0	
TRAN	SFER DETAILS
One time transfer	PROCESSED
Account to debit	00100008700010 - CURREN
Account to credit	00100008700032 - SODAN KON
Amount of the transfer	12,000.00 US
Description	
BIC/SWIFT	BREDKHF
ee charge	
ransfer reference	001INFT20351001
SEE TRANSFER SLIP	ВАСК
Transfers My account	ts Loans Cards

### <mark>ដំហានទី៥</mark> <sub>Step 5</sub>

**1** ប៊ុប៊លើ "See Transfer Slip" Click "See Transfer Slip"



🕓 សូមទូរស័ព្ទទៅកាន់លេខ **1800 20 1234** ឥតគិតថ្លៃ Call free on **1800 20 1234** 

#### សេវាធនាគារតាមទូរស័ព្ទ MOBILE BANKING

0		Open with
← t	ransfer.pdf	Download 1
		Print
	_	Feedback to Google
✓	Successful tr	ansfer 16/12/2020
BRE	Account deb	ited 0010
BRE BAN CAMBO	Account cred	Jited 0032 NG - BREDKHP2
Amo	unt	12,000.00 USD
Fee	charge	,
Reas	son	
Tran	sfer Reference	001INFT203510013

## <mark>ដំហានទី៦</mark> <sub>Step 6</sub>

នេះគឺជាប័ណ្ណផ្ទេរប្រាក់ This is the transfer slip

ចុចលើ "Download"
 ឬសញ្ញា "Download"
 ដើម្បីទាញយកប័ណ្ណ
 ផ្ទេរព្រាក់
 Click "Download" or
 the download icon to

download the transfer slip

